




**GC LiFE**



# **"Life Shield" Insurance**

**"ଜୟେନ୍ଦ୍ରବଳାମୟେ"**



# រយៈពេលធានារ៉ាប់រងមានរយៈពេល១ឆ្នាំ។ ក្រោយដល់កាលកំណត់លោកអ្នកអាចធ្វើការ ស្នើសុំបន្តធានារ៉ាប់រងបាន។



## បុព្វលាភធានារ៉ាប់រង និងអតិបរមានៃសំណងធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រង និងអតិបរមានៃសំណងធានារ៉ាប់រង សមាមាត្រទៅនឹងតារាងខាងក្រោម ក្នុងនោះបែងចែកជាគម្រោង A, B, និង C ហើយលោកអ្នកអាចធ្វើការជ្រើសរើសគម្រោងណាមួយក្នុងចំណោមនោះ៖

## តារាងសមាមាត្ររវាងបុព្វលាភធានារ៉ាប់រង និងអតិបរមានៃសំណងធានារ៉ាប់រង

រូបិយបណ្ណ៖ ដុល្លារសហរដ្ឋអាមេរិក

| គម្រោង | បុព្វលាភធានារ៉ាប់រង | អតិបរមានៃសំណងធានារ៉ាប់រងមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ ដោយជំងឺ | អតិបរមានៃសំណងធានារ៉ាប់រងមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់ជាយថាហេតុ |
|--------|---------------------|---------------------------------------------------------------|-------------------------------------------------------------------------------|
| A      | 23                  | 0/100/500/1000                                                | 5000                                                                          |
| B      | 43                  | 0/200/1000/2000                                               | 10000                                                                         |
| C      | 80                  | 0/400/2000/4000                                               | 20000                                                                         |

"អតិបរមានៃសំណងធានារ៉ាប់រងមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយជំងឺ" នៅក្នុងតារាងខាងលើត្រូវបានអនុវត្តតាមរយៈពេលមានសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រងនិងគម្រោង។ មុនពេលដែលកិច្ចសន្យាធានារ៉ាប់រងមានអនុភាពមិនទាន់គ្រប់រយៈពេល ២ខែ ចំពោះសំណងធានារ៉ាប់រងសម្រាប់គម្រោង A, B, C គឺមានចំនួន ០ ដុល្លារសហរដ្ឋអាមេរិក។ ក្រោយរយៈពេល ២ខែ ចំពោះសំណងធានារ៉ាប់រងសម្រាប់គម្រោង A គឺមានចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោង B គឺមានចំនួន ២០០ដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់គម្រោង C គឺមានចំនួន ៤០០ដុល្លារសហរដ្ឋអាមេរិក។ ក្រោយរយៈពេល ៤ខែ ចំពោះសំណងធានារ៉ាប់រងសម្រាប់គម្រោង A គឺមានចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោង B គឺមានចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់គម្រោង C គឺមានចំនួន ២.០០០ដុល្លារសហរដ្ឋអាមេរិក។ ក្រោយរយៈពេល ៦ខែ ចំពោះសំណងធានារ៉ាប់រងសម្រាប់គម្រោង A គឺមានចំនួន ១.០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោង B គឺមានចំនួន ២.០០០ដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់គម្រោង C គឺមានចំនួន ៤.០០០ដុល្លារសហរដ្ឋអាមេរិក។

## វិសាលភាពនៃការធានា

១. ក្នុងករណីទទួលមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយសារជំងឺ យោងតាមសមាមាត្ររវាងគម្រោងនិងអតិបរមានៃសំណងធានារ៉ាប់រងមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយជំងឺ ផ្តល់សំណងធានារ៉ាប់រង ដោយអនុលោមតាមតារាងខាងលើ។

២. ក្នុងករណីទទួលមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ ជាយថាហេតុ យោងតាមសមាមាត្ររវាងគម្រោង និងអតិបរមានៃសំណងធានារ៉ាប់រងមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ ផ្តល់សំណងធានារ៉ាប់រង ដោយអនុលោមតាមតារាងខាងលើ។

៣. អត្ថប្រយោជន៍នៅពេលស្នើសុំបន្តធានារ៉ាប់រង  
ប្រសិនបើអ្នកស្នើសុំធ្វើការស្នើសុំបន្តធានារ៉ាប់រង ក្រុមហ៊ុននឹងផ្តល់ជូននូវអត្ថប្រយោជន៍ដូចខាងក្រោម :

(១) អតិបរមានៃសំណងធានារ៉ាប់រងមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយជំងឺត្រូវអនុលោមតាម:

ចំពោះគម្រោង A ផ្តល់ជូនទឹកប្រាក់ចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក

ចំពោះគម្រោង B ផ្តល់ជូនទឹកប្រាក់ចំនួន ២.០០០ ដុល្លារសហរដ្ឋអាមេរិក

ហើយចំពោះគម្រោង C ផ្តល់ជូនទឹកប្រាក់ចំនួន ៤.០០០ ដុល្លារសហរដ្ឋអាមេរិក។

(២) ចំពោះការស្នើសុំបន្តធានារ៉ាប់រងលើកទី១ អតិបរមានៃសំណងធានារ៉ាប់រងនីមួយៗនឹងត្រូវបង្កើនចំនួន ១០%។

(៣) ចំពោះការស្នើសុំបន្តធានារ៉ាប់រងលើកទី២ អតិបរមានៃសំណងធានារ៉ាប់រងនីមួយៗនឹងត្រូវបង្កើនចំនួន ២០%។

(៤) ចំពោះការស្នើសុំបន្តធានារ៉ាប់រងលើកទី៣ និងលើកក្រោយៗទៀត អតិបរមានៃសំណងធានារ៉ាប់រងនីមួយៗនឹងត្រូវបង្កើនចំនួន ៣០%។

យើងខ្ញុំសូមណែនាំឲ្យលោកអ្នកជាវនូវផលិតផលធានារ៉ាប់រងបន្ថែមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលបាននូវការធានាកាន់តែទូលំទូលាយ។

## ករណីលើកលែង

១. ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចសងសំណងធានារ៉ាប់រង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពដោយសារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម ៖

(1) អ្នកត្រូវបានធានារ៉ាប់រងស្នើសុំធានារ៉ាប់រងទាំងខ្លួនមានជំងឺ ហើយនៅពេលដែលអ្នកស្នើសុំធានារ៉ាប់រងបំពេញបែបបទស្នើសុំមិនបានប្រាប់នូវការពិតនៃស្ថានភាពជំងឺនោះ

- (2) អ្នកស្នើសុំធានារ៉ាប់រងមានចេតនាធ្វើឃាត ឬបង្ករបួសទៅលើអ្នកត្រូវបានធានារ៉ាប់រង
- (3) អ្នកត្រូវបានធានារ៉ាប់រងបានប្រព្រឹត្តបទល្មើស ឬប្រឆាំងនឹងវិធានការបង្ខិតបង្ខំណាមួយតាមផ្លូវច្បាប់
- (4) អ្នកត្រូវបានធានារ៉ាប់រងធ្វើអត្តឃាត ឬបង្ករបួសលើខ្លួនឯងដោយចេតនាលើកលែងតែនៅពេលធ្វើអត្តឃាត ឬការបង្ករបួសលើខ្លួនឯងដោយចេតនា អ្នកត្រូវបានធានារ៉ាប់រងបានបាត់បង់សមត្ថភាពផ្នែកសុរិលរបស់ខ្លួនដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា
- (5) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការវាយតប់គ្នា ឬការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន
- (6) អ្នកត្រូវបានធានារ៉ាប់រងបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរដោយគ្មានបណ្ណបើកបរត្រឹមត្រូវ ឬបើកបរយានយន្តដែលគ្មានការចុះបញ្ជីត្រឹមត្រូវដែលបានកំណត់ដោយច្បាប់
- (7) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការជ្រមុជទឹក ការលោតឆ័ត្រយោង ការឡើងភ្នំ ការផ្សេងព្រេង ការសម្តែងបច្ចេកទេសពិសេស ការប្រណាំងរថយន្ត
- (8) ការពិនិត្យមុននិងក្រោយមានផ្ទៃពោះ ការមានផ្ទៃពោះ(រួមមានកូនក្រៅស្បូន) ការរលូតកូន (រួមទាំងការរំលូតកូន) ការសម្រាលកូន (រួមទាំងការសម្រាលកូនដោយវះកាត់) ការពន្យារកំណើត ការវះកាត់មិនឲ្យមានកូន ការព្យាបាលឲ្យមានកូននិងជំងឺផ្សេងទៀតដែលវិវឌ្ឍចេញពីជំងឺខាងលើនេះរបស់អ្នកស្នើសុំ ឬអ្នកត្រូវបានធានារ៉ាប់រងដែលបណ្តាលអោយកើតមានគ្រោះថ្នាក់ស្ថិតក្រោមវិសាលភាពនៃការធានាដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ
- (9) អ្នកត្រូវបានធានារ៉ាប់រងខកខានមិនបានអនុវត្តតាមវេជ្ជបញ្ជាវេជ្ជសាស្ត្រហើយប្រើប្រាស់ ឬលេបថ្នាំដោយខ្លួនឯង (លើកលែងតែការប្រើប្រាស់ថ្នាំតាម វេជ្ជបញ្ជាដោយយោងតាមការណែនាំសម្រាប់ការប្រើប្រាស់)
- (10) អ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវឧប្បត្តិហេតុខាងវេជ្ជសាស្ត្រ ដោយសារការវះកាត់កែសម្ផស្ស ឬការវះកាត់ផ្សេងៗ
- (11) អ្នកត្រូវបានធានារ៉ាប់រងមានជំងឺសតិអារម្មណ៍ ឬអាកប្បកិរិយាមិនប្រក្រតី
- (12) សង្គ្រាម ការប៉ះទង្គិចផ្នែកយោធា ការបះបោរ ឬការបះបោរប្រដាប់អាវុធ
- (13) ការផ្ទុះនុយក្លេអ៊ែរ វិទ្យុសកម្មនុយក្លេអ៊ែរ ឬការចម្លងរោគពីនុយក្លេអ៊ែរ
- (14) អ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ក្រោយរយៈពេល១៨០ថ្ងៃគិតចាប់ពីថ្ងៃកើតហេតុនោះ

២. រាល់ការចំណាយលើការព្យាបាលជំងឺរបស់អ្នកត្រូវបានធានារ៉ាប់រង ឬការចំណាយសម្រាប់ការពិនិត្យជំងឺ និងការចំណាយសម្រាប់ការសម្រាកនៅមន្ទីរពេទ្យដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុដែលមិនស្ថិតក្នុងវិសាលភាពនៃការធានា



របស់កិច្ចសន្យានេះ ក្រុមហ៊ុនធានារ៉ាប់រងមិនមានទំនួលខុសត្រូវក្នុងការផ្តល់សំណង  
ឡើយ។ ប្រសិនបើមានកិច្ចសន្យារបស់ផលិតផលធានារ៉ាប់រងបន្ថែមភ្ជាប់ជាមួយ  
នឹងកិច្ចសន្យានេះ ត្រូវអនុវត្តតាមកិច្ចសន្យារបស់ផលិតផលធានារ៉ាប់រងបន្ថែម។



ទំនាក់ទំនងមកកាន់យើងខ្ញុំ  
**CONTACT US**



023-989-218 / 098-989-218



service@gc-life.com.kh



www.gc-life.com.kh



អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ  
Building C, St. 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh